

បន្ទប់ស្ថានការណ៍ ថ្ងៃបោះឆ្នោត ឆ្នាំ២០១៣

Situation Room on Cambodia Election Day 2013

សេចក្តីថ្លែងការណ៍ ស្តីពី

អាជ្ញាធរមូលដ្ឋានបង្គោលស្នាក់អាជ្ញាធរដឹកនាំទ្រទ្រង់បោះឆ្នោត ដែលនៅមានភាពចម្រុះចម្រាស់នៅឡើយ

ភ្នំពេញ, ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣

យើងទាំងអស់គ្នាជាសមាជិកនៃបន្ទប់ស្ថានការណ៍នៃអង្គការសមាគមន៍មិនមែនរដ្ឋាភិបាល មានការខកចិត្តខ្លាំង និងសូមប្តោលទោសចំពោះទង្វើរបស់អាជ្ញាធរដែនដីនៅក្នុងរាជធានីភ្នំពេញដែលបង្ខំម្ចាស់ស្នាក់អាជ្ញាធរដឹកនាំទ្រទ្រង់បោះឆ្នោតបណ្តោះអាសន្ន ដែលនៅមានវិវាទនៅឡើយ។

មានការរាយការណ៍ពីសំណាក់ម្ចាស់ស្នាក់ថា បច្ចុប្បន្នមានការគំរាមកំហែង នៅក្នុងតំបន់មួយចំនួនដូចជា សង្កាត់អូរឫស្សី សង្កាត់ស្រះចក សង្កាត់ពងទឹក សង្កាត់បឹងប៉ាយ៉ាប សង្កាត់ទួលស្វាយព្រៃ១ សង្កាត់បឹងកេងកង ២ និងសង្កាត់ចាក់អង្រែលើ។

ទង្វើនេះគឺជាការបំភិតបំភ័យធ្ងន់ធ្ងរថ្មីមួយទៀត ក្រោយថ្ងៃបោះឆ្នោតជាការរំលោភច្បាប់ និង ជាការរំលោភយ៉ាងធ្ងន់ធ្ងរ ទៅលើសេរីភាពបញ្ចេញមតិរបស់ម្ចាស់ស្នាក់នៅកម្ពុជា។ លើសពីនេះទៅទៀត ទង្វើនេះបានគំរាមកំហែងដល់សិទ្ធិរក្សាការសម្ងាត់របស់ម្ចាស់ស្នាក់ និងបង្កើននូវភាពតានតឹង និងការភ័យខ្លាចដែលកំពុងកើតមាន។

ញត្តិទាំងឡាយណាដែលធ្វើឡើងក្រោមរូបភាពបង្ខិតបង្ខំ នឹងពុំជួយអ្វីដល់ភាពទទួលយកបាននៃលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនោះទេ។ ទង្វើរបស់អាជ្ញាធរដែនដីបែបនេះ វាកាន់តែធ្វើអោយខូចដល់សុច្ឆរិតភាពនៃកិច្ចដំណើរការបោះឆ្នោត។ មានតែការស៊ើបអង្កេតដោយតម្លាភាព និងឯករាជ្យនូវភាពមិនប្រក្រតីទាំងឡាយនោះទេ ដែលនឹងស្តារអោយមានសុច្ឆរិតភាព។

បន្ទប់ស្ថានការណ៍នៃអង្គការសមាគមន៍មិនមែនរដ្ឋាភិបាល សូមអំពាវនាវឲ្យរដ្ឋាភិបាលបច្ចុប្បន្នចាត់វិធានការណ៍ដើម្បីបញ្ឈប់ទង្វើទាំងអស់នេះ និងភាពមិនប្រក្រតីផ្សេងទៀតដែលប្រព្រឹត្តដោយអាជ្ញាធរមូលដ្ឋាន។

COMFREL, ADHOC, NICFEC, YRDP, CCIM, CCHR, CHRAC, NGO FORUM, API, CCC, CDP, CLEC, CPWP, PDP-CENTER, LICADHO, DHRAC, GADC, LWD, CISA, KYA, KID, DPA, KYSD, MVI, ICSO, TI/C, SILAKA, STAR KAMPUCHEA, HR VIGILANCE, VBNK, WMC, YCC, HRTE, CPN, IDEA, VSG, CCSP, KHARAM, FACT, MLOP BAITONG.

ព័ត៌មានបន្ថែមសូមទាក់ទង៖

១. លោក ធន សារាយ	ប្រធានគណៈកម្មាធិការនាយកខុមហ្វ្រែល	ទូរស័ព្ទលេខ ០១៦ ៤៤ ០០ ៤៤
២. លោក សុក សំអឿន	ប្រធានសម្របសម្រួលនៃCHRAC	ទូរស័ព្ទលេខ ០១២ ៩០ ១១ ៩៩
៣. លោក គល់ បញ្ញា	នាយកប្រតិបត្តិអង្គការខុមហ្វ្រែល	ទូរស័ព្ទលេខ: ០១២ ៩៤២ ០១៧
៤. លោក ហង្ស ពុទ្ធា	នាយកប្រតិបត្តិអង្គការនិកហ៊ុក	ទូរស័ព្ទលេខ: ០១២ ៩៥៩ ៦៦៦
៥. លោក ព្រាប កុល	នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា	ទូរស័ព្ទលេខ: ០១២៨៧៧៨៣៣
៦. លោក ហឹម យន់	អ្នកសម្របសម្រួលអង្គការ CISA	ទូរស័ព្ទលេខ: ០១២៩៤៧០២២
៧. លោកស្រី រស់ សុភាព	នាយកប្រតិបត្តិអង្គការ GAD/C	ទូរស័ព្ទលេខ: ០១២ ៦២៧៨៥៧
៨. លោក ឈឹត សំអាត	នាយកប្រតិបត្តិ វេទិការនៃអង្គការមិនមែនរដ្ឋាភិបាល	ទូរស័ព្ទលេខ: ០១២ ៩២៨៥៨៥
៩. លោកស្រី ណាលី ពីឡូច	នាយិការ អង្គការលីកាដូ	ទូរស័ព្ទលេខ: ០១២ ៨០៣ ៦៥០
១០. លោក យ៉េង វីរៈ	នាយកប្រតិបត្តិមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍	ទូរស័ព្ទលេខ: ០៦៦៧៧៧០០០
១១. លោក សួន ប៊ុនស័ក្តិ	លេខាធិការប្រតិបត្តិ CHRAC	ទូរស័ព្ទលេខ: ០៩២ ៣៤៤ ៣៥៧

COMFREL, ADHOC, NICFEC, YRDP, CCIM, CCHR, CHRAC, NGO FORUM, API, CCC, CDP, CLEC, CPWP, PDP-CENTER, LICADHO, DHRAC, GADC, LWD, CISA, KYA, KID, DPA, KYSD, MVI, ICSO, TI/C, SILAKA, STAR KAMPUCHEA, HR VIGILANCE, VBNK, WMC, YCC, HRTE, CPN, IDEA, VSG, CCSP, KHARAM , FACT, MLOP BAITONG.